

26. ព្រះអម្ចាស់អើយ សូមសរសើរតម្កើងព្រះអង្គសម្រាប់ក្រុមទូតិ ក្រុមអាណានិ និងក្រុមព័ន្ធកិច្ចស្រ្តីក្នុងក្តីសង្ឃឹមដទៃទៀត មានការអធិស្ឋាន និងជួយដល់ស្រ្តីនៅក្នុងមន្ទីរពេទ្យ ដែលជាពេលដែលពួកគេត្រូវការ និងសេចក្តីសប្បុរសផងដែរ។

27. ព្រះជាម្ចាស់អើយ យើងខ្ញុំអរព្រះគុណព្រះអង្គដែលបានអោយកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមអាចយោង ចាប់ប្រទេសជិតខាង និងបានផ្តល់អោយស្រ្តីមានសេចក្តីសង្ឃឹម និងជីវិតថ្មីជាមួយព្រះយេស៊ូគ្រីស្ត។ សូមការពារដល់ក្រុមរបស់យើងខ្ញុំ និងប្រទានអោយពួកគាត់មានប្រាជ្ញា តាមរយៈព្រះវិញ្ញាបៈបរិសុទ្ធព្រះអង្គ ដើម្បីផ្សាយដំណឹង ល្អ។

28. ព្រះអម្ចាស់អើយ វាពិតជាលើកទឹកចិត្តខ្លាំងណាស់ ដែលបុរសនៅអាហ្វ្រិកទទួលបានការលើកទឹកចិត្ត និងស្វែងរកសេចក្តីជំនឿលើព្រះយេស៊ូ តាមរយៈការស្តាប់កម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម។ ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជំនឿ និងក្រុមគ្រួសារ។

29. អរគុណព្រះអង្គ ដែលបានអោយអង្គការ TWR និងក្រុមព័ន្ធកិច្ចស្រ្តីក្នុងក្តីសង្ឃឹម បង្រៀនពីរបៀបអនាម័យ ដល់ស្រ្តី និងក្មេងស្រីក្នុងការការពារពីជំងឺរាតត្បាតកូវីត ១៩។

30. ព្រះអម្ចាស់អើយ យើងខ្ញុំអរព្រះគុណព្រះអង្គ ដែលប្រទានអោយមានអ្នកសម្របសម្រួលទូទាំងតំបន់អាស៊ីខាងត្បូង។ ព្រះអង្គអើយ សូមប្រទានប្រាជ្ញា និងដួងចិត្ត ក្នុងការបំរើដល់ស្រ្តីដែលនៅតំបន់ទាំងនោះ និងផ្តល់ការងារថ្មីរបស់គាត់ផងដែរ។

31. បិតាអើយ សូមនៅតែរំលឹកយើងថា ទោះបីយើងខ្ញុំធ្វើអ្វីក៏ដោយ សូមអោយយើងខ្ញុំធ្វើ ដោយក្នុងព្រះនាមព្រះយេស៊ូ ព្រមទាំងអរព្រះគុណដល់ទ្រង់ផងដែរ។

Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh
 (ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខ
 រាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

“소망의 기도” 에 여러분을 초대합니다.

📅 **매월 첫 주 금요일 10:30~12:00**

📍 **TWR 북방선교방송**
 ▶ 서울 관악구 양녕로 15길 월드빌딩 6층
 ▶ 지하철 이용 시 2호선 봉천역 6번 출구
 ▶ 버스 이용 시 KT 관악지점 하차

☎ **전화 02-886-5671**
 ✉ **이메일 phkorea@twrk.or.kr**
 📱 **카카오톡 아이디 nard70**

“소망의 기도” 에서는...

기도달력을 통해
 전 세계의 고통받는 여성들을 위해 기도합니다.

한국인 뿐만 아니라 베트남, 태국, 인도네시아,
 중국, 일본, 필리핀, 캄보디아 등
 이주민 여성들도 함께 참여하여 기도합니다.

각 나라를 위해
 구체적인 기도제목을 가지고 기도합니다.

서로를 위해 기도합니다.



ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង
 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង



2020. 7.

អរព្រះគុណ

តាមរយៈព្រះគម្ពីរទំនុកតម្កើង 150:6
 »ចូរអោយអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល
 សរសើរតម្កើងព្រះអម្ចាស់។» ដូច្នេះ នឹងមិនមានការបដិសេធ
 ឬហេតុផលអ្វីក្នុងការសរសើរតម្កើងព្រះជាម្ចាស់នៃយើងនោះទេ។
 ព្រះអង្គគឺជាហេតុផលដែលនាំអោយយើងមានខ្យល់ដង្ហើមដកចេញ
 និងដកចូល។ អ្វីៗទាំងអស់កើតឡើងដោយសារព្រះអង្គ
 ហើយមានតែព្រះអង្គមួយអង្គគត់
 ដែលជាព្រះដែលបង្កើតគ្រប់សព្វសារពើទាំងអស់។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
 전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. យើងពិតជាមានអំណរណាស់ដែលក្រុមអធិស្ឋាននៅប្រទេសស៊ីប៊ីបានជួយស្រ្តី និងក្មេងស្រីនៅជុំវិញពិភពលោក ក្នុងការយល់ដឹងពីបញ្ហា និងការឈប់របស់ពួកគេ។ យើងសូមអរព្រះគុណដែលបានធ្វើអោយយើងក្លាយជាក្រុមគ្រួសារតែមួយក្នុងការអធិស្ឋាន។ (ភីលីព័: ១-២)។

2. កូនសូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបាននាំអ្នកស្ម័គ្រចិត្ត ដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្ត ក្នុងការជួយដល់ក្រុមស្រ្តីនៃក្តីសង្ឃឹមនៅប្រទេស នេប៉ាល់។ ព្រះវិហារ នឹងពន្លឺព្រះស្រ្តីក្នុងតំបន់នោះ កំពុងតែមានសហការគ្នា ដើម្បីបំរើស្រ្តីនៅទីនោះឲ្យបាននូវសិទ្ធិភាព។

3. បិតាអើយ កូនអរព្រះគុណដែលទ្រង់បានស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកូន របស់ទ្រង់ ក្នុងពេលដែលមានការរាតត្បាតនិងឆ្លងនៃជំងឺកូរុណានិងជួយកូនក្នុងគ្រប់ការលំបាកដែលកូនទាំងអស់គ្នាកំពុងជួបប្រទះ។ យើងចូលរួមជាមួយក្រុមប៉ូឡូញរបស់យើងក្នុងការអះអាងថា ទ្រង់ជាជំរក និងកម្លាំងរបស់យើងក្នុងកំឡុងពេលដែលគួរឲ្យភ័យខ្លាចមួយនេះ។ (ទំនុកដំកើង៤៦: ១)។

4. បិតាអើយ យើងសូមអរព្រះគុណទ្រង់សម្រាប់សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវត្រូវបានបង្ហាញឡើង តាមរយៈក្រុមឥណ្ឌូនេស៊ី នៅពេលដែលពួកគេកំពុងចែកចាយពីតំបន់អំពីសុខភាព និងជួយស្រ្តីក្នុងភូមិក្នុងការទទួលបានប្រាក់កម្ចីខ្នាតតូចដើម្បីអភិវឌ្ឍអាជីវកម្មខ្នាតតូចរបស់ពួកគេ។

5. យើងសូមអរព្រះគុណចំពោះទ្រង់ដែលទ្រង់ជាព្រះយេស៊ូវ ជាប្រភពនៃការផ្គត់ផ្គង់របស់យើង ដែលទ្រង់បានផ្គត់ផ្គង់ក្រុមកាណាដា ដោយថវិកា និង ការអធិស្ឋាន។ (លោកុបត្សិ២២:១៤)។

6. ព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយ កូនអរគុណចំពោះក្រុមការងាររបស់យើងដែលនៅប្រទេសន័រវេស្ត ដែលកំពុងចាក់ផ្សាយកម្មវិធីសំលេង៩០ វិនាទី ដែលជាកម្មវិធីថ្មី ចំនួន៣ដងក្នុងមួយសប្តាហ៍ ដែលមានចំណងជើងថា »តាដាសសម្រាប់ជំនឿ»។ ការលើកទឹកចិត្តក្នុងព្រះគម្ពីរខ្លីទាំងនេះនឹងផ្តល់នូវសេចក្តីថ្លៃថ្នូរនៃព្រះបន្ទូលរបស់ព្រះយេស៊ូ ហើយនិងធ្វើអោយអ្នកស្តាប់ ស្រែកឃ្លានពីព្រះបន្ទូលរបស់ទ្រង់ថែមទៀត។

7. យើងសូមអរព្រះគុណចំពោះការដែលទ្រង់បានធ្វើ នៅពេលក្រុមប៉ូឡូញ មានការធ្លាក់ទឹកចិត្ត និងមានអារម្មណ៍រាងកាយ ក្នុងការបំរើទ្រង់ តែទ្រង់បានបញ្ជូនអ្នកស្តាប់ឲ្យមកចែកចាយពីរបៀបដែលកម្មវិធីបានលើកទឹកចិត្ត ហើយក្លាយជាព្រះពរដល់ពួកគេ។

ព្រះអង្គអើយសូមទ្រង់ប្រទានកម្លាំងអោយពួកគេចេះស្តាប់បង្គាប់ដល់ទ្រង់និងបន្តទៅមុខទៀត។ (ទំនុកដំកើង៩: ១)

8. យើងសូមអរគុណព្រះអង្គចំពោះភាពស្មោះត្រង់ និងព្រះពរដែលទ្រង់ផ្តល់ឲ្យទៅដល់ក្រុមអធិស្ឋានរបស់ស្រ្តីក្នុងក្តីសង្ឃឹម TWR ដែលប្រារព្ធខួប ២០ ឆ្នាំនៅប្រទេសហ្វាំងឡង់។ សូមអរគុណចំពោះការគ្រាស់ហោឲ្យស្រ្តីមកអធិស្ឋាន ខណៈពេលដែលពួកគេកំពុងបង្រួបបង្រួម និងពង្រឹងទំនាក់ទំនងរបស់ពួកគេ។ (២ ទីម៉ូទី ២:១៣)

9. កូនទាំងអស់គ្នាសូមទទួលស្គាល់ថា ទ្រង់ជាម្ចាស់នៃការផ្គត់ផ្គង់ដល់ក្រុមរបស់យើង និងអ្នកស្ម័គ្រចិត្តដែលមានទេពកោសល្យ ដែលពាំនាំចំណេះដឹងដល់អ្នកស្តាប់កម្មវិធីស្រ្តីនៃក្តីសង្ឃឹមរបស់យើង។ (ភីលីព័៤:១៩)

10. បិតា កូនអរព្រះគុណ ដែលទ្រង់បានផ្លាស់ប្តូរជីវិតរបស់មនុស្សមួយចំនួន កំឡុងពេលដែលស្រ្តីៗបានចែករំលែកទីបន្ទាល់របស់ពួកគេអំពីសេចក្តីស្រឡាញ់ របស់ទ្រង់ដែលមានចំពោះពួកគេ ក្នុងកម្មវិធីស្រ្តីនៃក្តីសង្ឃឹមរបស់អ៊ុយក្រែន។

11. សូមអរព្រះគុណចំពោះវិបត្តិនៃមេរោគឆ្លងកូរុណានេះដែលបានធ្វើឲ្យប្រជាជនបារាំងមានការរូបរមាជាមួយគ្នា។ សូមឱ្យសកម្មភាពរបស់ពួកដែលធ្វើដើម្បីបំពេញកុំរើការរបស់គ្នាទៅវិញទៅមកនោះ នៅតែបន្ត។

12. យើងខ្ញុំសូមអរព្រះគុណចំពោះព្រះអម្ចាស់យេស៊ូដែលបានផ្តល់ឱ្យក្រុមប្រឹក្សានិរតិរបស់យើងមានចិត្តអាណិតអាសូរចំពោះស្រ្តី ហើយមានការច្នៃប្រឌិតក្នុងការប្រើប្រាស់នៅក្នុងគម្រោង និងការបំផុសគំនិតថ្មីៗដល់ពួកគេក្នុងការសរសេរអត្ថបទថ្មី។ សូមប្រើប្រាស់ការប្រជុំថ្វាយបង្គំតាមរហូសប៊ិកប្រចាំថ្ងៃរបស់ពួកគេ នឹងប្រទានព្រះពរដល់ស្រ្តីគ្រប់គ្នាដែលបានឃើញ និងលី។

13. យើងសូមអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះថវិកាដែលទ្រង់បានផ្គត់ផ្គង់ដល់ក្រុមការងាររបស់ពន្លឺព្រះស្រ្តីក្នុងក្តីសង្ឃឹមនៅប្រទេសអាឡឺម៉ង់ ដែលព្រះអង្គបានផ្គត់ផ្គង់ជិតពីរទសវត្សមកហើយ។

14. បិតាអើយ អរព្រះគុណព្រះអង្គសម្រាប់ក្រុមអធិស្ឋានដែលនៅតែបន្តចូលរួមអធិស្ឋាន ទោះបីជាបច្ចុប្បន្ននេះមានការពិបាក។ សូមប្រទានពរ និងប្រាថ្នាដល់ពួកគាត់។

15. ព្រះអម្ចាស់អើយ អរគុណព្រះអង្គដែលនាំគ្រិស្តបរិស័ទមានការសាមគ្គីគ្នាក្នុងការអធិស្ឋានជាក្រុម។ ព្រះអង្គបានចូលមកក្នុងដួងចិត្តរបស់យើងខ្ញុំអោយមានជិតស្និទ្ធជាមួយសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា និងរវាងបងប្អូនដែលនៅក្នុងពន្លឺព្រះស្រ្តីក្នុងក្តីសង្ឃឹមទូទាំងពិភពលោកដែរ។

16. អរព្រះគុណព្រះអង្គ ដែលកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមជាភាសាស៊ីប៊ី បាននាំការផ្លាស់ប្តូរដល់ជីវិតរស់នៅ និងផ្តល់នូវព្រះវិញ្ញាណបរិសុទ្ធ និងការជួយដល់ស្រ្តីក្នុងការស្តាប់ និងដើរតាមព្រះជាម្ចាស់។

17. ព្រះអម្ចាស់អើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលបានផ្តល់ពេលវេលា និងអំណោយទាន ក្នុងការជួយដល់ពន្លឺព្រះ និងប្រទានពរដល់ស្រ្តីនៅក្នុងប្រទេសប្រេស៊ីលផងដែរ។

18. បិតាអើយ យើងពិតជាមានអំណរ ដែលទ្រង់បានប្រទានដួងចិត្តដល់ក្រុមស្រ្តីនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាអ្នកស្តាប់ ហើយបានចែកចាយពីអ្វីដែលពួកគាត់ទទួលបានក្នុងលើកទឹកចិត្ត និងកម្លាំងសម្រាប់ជីវិត តាមរយៈការស្តាប់ក្នុងកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹម។

19. ឱ ព្រះអម្ចាស់អើយ យើងខ្ញុំអរព្រះគុណព្រះអង្គ ដែលមានជាតិសាសន៍ជាច្រើនដែលបានយករឿងល្ខោនជាសំលេង »ទ្រព្យសម្បត្តិដ៏លាក់កំបាំង» ក្នុងការជួយព្យាបាលដល់ស្រ្តីដែលត្រូវបានគេជួញដូរផ្លូវភេទ។ យើងអធិស្ឋានសូមអោយអ្នកដែលបកប្រែ និងអ្នកផលិតសាច់រឿងល្ខោននេះសម្រាប់ភាសាថ្មីផងដែរ។

20. ព្រះជាម្ចាស់អើយ នៅក្នុងដួងចិត្តរបស់យើងពិតជាអំណរ ដែលពន្លឺព្រះស្រ្តីក្នុងក្តីសង្ឃឹមក្នុងប្រទេសឥណ្ឌូមានការជួបជុំស្រ្តីនៅក្រុមជំនុំតាមភូមិជាលើកដំបូង ហើយមានស្រ្តី១០០នាក់បានចូលរួមផងដែរ។

21. បិតាអើយ កូនអរព្រះគុណព្រះអង្គសម្រាប់មនុស្សទាំងអស់នៅលើពិភពលោក ដែលបានបញ្ចេញសេចក្តីស្រឡាញ់ ដោយការអធិស្ឋានសម្រាប់មនុស្សដែលពួកគាត់មិនដែលស្គាល់។

22. យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលយើងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមរបៀបផ្សេងៗ ដើម្បីនាំសេចក្តីសង្ឃឹមទៅកាន់ស្រ្តីនៅអាមេរិចឡាទីន និងមនុស្សទូទាំងពិភពលោកដែលកំពុងប្រឈមមុខជាមួយភាពភ័យខ្លាចដោយសារតែជំងឺរាតត្បាត។

23. អរព្រះគុណដល់ព្រះអម្ចាស់ សម្រាប់ព្រះបន្ទូល និងសេចក្តីពិត ក្នុងកម្មវិធីស្រ្តីក្នុងក្តីសង្ឃឹមនៅប្រទេសអ៊ុយក្រែន ដែលជួយអោយអ្នកស្តាប់ដឹងពី »ការដឹកទឹកត្រជាក់នៅក្រោមកំដៅថ្ងៃ»។

24. អរព្រះគុណព្រះអង្គសម្រាប់ព្រះបន្ទូលលើកទឹកចិត្ត ដែលក្រុមប្រឹក្សានិរតិបានបង្ហោះនៅក្នុងបណ្តាញហ្វេសប៊ុក និង WhatsApp ដែលបានទទួលថា »ពិតជាអស្ចារ្យ និងមានការលើកទឹកចិត្តដល់ព្រលឹងវិញ្ញាណរបស់យើង»។

25. ព្រះអម្ចាស់អើយ ទ្រង់ជាជនធានមួយដែលនាំអោយយើងមានភាពច្នៃប្រឌិត។ យើងសូមសរសើរតម្កើងព្រះអង្គដែលប្រទានអោយយើងមានវិធីក្នុងការរលាយចាប់ស្រ្តី នាំពួកគេអោយស្គាល់សេចក្តីពិត និងការព្យាបាលផងដែរ។